

ការជូនដំណឹងពីការផុតកំណត់សិទ្ធិទទួលបានពេលមានអាយុបួនឆ្នាំ (4)

កាលបរិច្ឆេទ៖

ឈ្មោះ និងអាសយដ្ឋានអតិថិជន

ឈ្មោះ និងអាសយដ្ឋានអ្នកតំណាង

យោងតាម៖ ការជូនដំណឹងពីការផុតកំណត់សិទ្ធិទទួលបានពេលមានអាយុបួនឆ្នាំ (4)

បច្ចុប្បន្ននេះ កូនរបស់អ្នកគឺជាអតិថិជនរបស់រដ្ឋបាលគ្រប់គ្រងពិការភាពខាងការអភិវឌ្ឍ (DDA) ។ សិទ្ធិចូលរួមជាមួយ DDA របស់កូនអ្នក ផុតកំណត់នៅខួបអាយុបួនឆ្នាំរបស់គេ។ ដើម្បីឱ្យកូនរបស់អ្នកនៅតែមានសិទ្ធិទទួលបាន DDA នោះអ្នកត្រូវតែដាក់ពាក្យសុំម្តងទៀត មុនពេលកូនរបស់អ្នកឈានចូលអាយុបួនឆ្នាំ។ កូនរបស់អ្នកត្រូវតែត្រូវបានកំណត់សារជាថ្មី ដើម្បីដឹងថាតើមានសិទ្ធិទទួលបានឬអត់ នៅក្រោមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម៖ ពិការភាពខាងបញ្ញា ពិការភាពខួរក្បាល ជំងឺឆ្លុតជ្រូក ជំងឺអូទីស៊ីម ជំងឺសរសៃប្រសាទឬជំងឺផ្សេងទៀតដែលស្រដៀងនឹងពិការភាពខាងបញ្ញា។

យើងបានភ្ជាប់តារាងឯកសារចាំបាច់ដើម្បីឱ្យអ្នកដឹងនូវអ្វីដែលត្រូវការដើម្បីធ្វើការកំណត់ឡើងវិញនេះ។

តើខ្ញុំអាចដាក់ពាក្យសុំម្តងទៀតតាមរបៀបណា?

ទាក់ទងបុគ្គលិកផ្នែកទទួលបានពេល និងបុគ្គលិកផ្នែកខាងសិទ្ធិទទួលបាន DDA យ៉ាងហោចណាស់ 90 ថ្ងៃ មុនថ្ងៃកំណើតគម្រប់ 4 ឆ្នាំរបស់កូនអ្នកដើម្បីស្នើសុំកញ្ចប់សម្រាប់ដាក់ពាក្យស្នើសុំឡើងវិញ។ អ្នកអាចធ្វើបែបនេះជាលាយលក្ខណ៍អក្សរ ឬដោយការហៅទូរស័ព្ទទៅកាន់លេខដែលមានក្នុងបញ្ជីខាងក្រោម។ កញ្ចប់សម្រាប់ដាក់ពាក្យសុំនឹងត្រូវបានផ្ញើតាមប្រៃសណីយ៍ទៅកាន់អ្នក។ អ្នកក៏អាចទទួលបានឯកសារពាក្យសុំតាមអ៊ីនធឺណែតដោយការចូលទៅកាន់ <https://www.dshs.wa.gov/dda/consumers-and-families/eligibility>។

ចុះប្រសិនបើខ្ញុំមិនបានដាក់ពាក្យសុំម្តងទៀតវិញនោះ?

ប្រសិនបើអ្នកមិនស្នើសុំកញ្ចប់សម្រាប់ដាក់ពាក្យសុំម្តងទៀត ឬប្រសិនបើអ្នកមិនប្រគល់ពាក្យសុំត្រឡប់ទៅវិញយ៉ាងហោចណាស់ 60 ថ្ងៃមុនថ្ងៃកំណើតកូនរបស់អ្នកទេ នោះសិទ្ធិទទួលបានជាមួយ DDA នឹងផុតកំណត់នៅថ្ងៃខួបកំណើតអាយុបួនឆ្នាំរបស់កូនអ្នក។ ប្រសិនបើកូនរបស់អ្នកទទួលបានសេវាកម្មបង់ប្រាក់ជាមួយ DDA នោះសេវានេះនឹងបញ្ចប់នៅថ្ងៃកំណើតអាយុបួនឆ្នាំរបស់កូនអ្នក។

ការផុតកំណត់នៃសិទ្ធិទទួលបានជាមួយ DDA នឹងមិនប៉ះពាល់ដល់ការចូលរួមនៅក្នុងកម្មវិធីអប់រំពិសេស ឬសិទ្ធិទទួលបាន SSI ។ ហើយវាក៏នឹងមិនប៉ះពាល់ដល់សេវាកម្ម DSHS ផ្សេងទៀត ដែលអ្នកអាចកំពុងទទួលបាន ដូចជា Medicaid, TANF ឬប័ណ្ណទូទាត់អាហារ។

សូមឆ្លើយតបឱ្យបានឆាប់តាមដែលអាចធ្វើបាន ប៉ុន្តែយ៉ាងហោចណាស់ក៏ 90 ថ្ងៃ នៅមុនថ្ងៃខួបកំណើតទីបួនរបស់កូនអ្នក។ ប្រសិនបើយើងមិនបានទទួលដំណឹងពីអ្នកទេ យើងនឹងសន្មតថា អ្នកមិនចង់បន្តសិទ្ធិទទួលបានរបស់កូនអ្នកជាមួយ DDA ទៀតទេ។ ដោយគ្មានឯកសារត្រឹមត្រូវដែលបញ្ជាក់ពីលក្ខខណ្ឌមានសិទ្ធិគ្រប់គ្រាន់ត្រឹមអាយុបួន (4) ឆ្នាំទេ នោះសិទ្ធិទទួលបានជាមួយនឹង DDA របស់កូនអ្នក នឹងសេវាកម្ម DDA នឹងផុតកំណត់នៅខួបអាយុបួនឆ្នាំ (4) របស់គេ។

ប្រសិនបើអ្នកមានសំណួរ ឬចង់ស្នើសុំកញ្ចប់សម្រាប់ដាក់ពាក្យសុំមួយ សូមទាក់ទង

ឈ្មោះ: _____ លេខទូរស័ព្ទ _____ អាសយដ្ឋានអ៊ីមែល _____

សំណើនៃវិធានរដ្ឋដែលគ្រប់គ្រងសិទ្ធិទទួលបានអាចទទួលបានតាមការស្នើសុំ ឬតាមអ៊ីនធឺណែតតាមរយៈ <https://www.dshs.wa.gov/dda/consumers-and-families/eligibility> ។

ចម្លងជូន៖ ឯកសារអតិថិជន

តារាងឯកសារចាំបាច់

លក្ខខណ្ឌពិការភាព	អាយុ	ពេទ្យនិម្មិត	អ្នកវិនិច្ឆ័យ	កំណត់ត្រាផ្សេងទៀត
ការយឺតយ៉ាវក្នុងការអភិវឌ្ឍ	អាយុពី 4 ដល់ 9 ឆ្នាំ	ការយឺតយ៉ាវក្នុងការអភិវឌ្ឍ	អ្នកជំនាញដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីផ្តល់ការវាយតម្លៃលើការវិវឌ្ឍន៍	អាយុពី បួន (4) ដល់ ប្រាំបួន (9) – មានការយឺតយ៉ាវបីឬច្រើនជាងនេះនៃគម្លាតបទដ្ឋាន 1.5 នៅក្រោមមធ្យមភាគ ឬ 25 % នៃអាយុរៀងតាមកាល ដោយផ្អែកលើការវាយតម្លៃបច្ចុប្បន្ននៅក្នុងរយៈពេល 12 ខែចុងក្រោយនេះ។
ពិការភាពខាងបញ្ញា	អាយុពី 4 ឬ ច្រើនជាងនេះ	ពិការភាពខាងបញ្ញា	ចិត្តវិទូដែលមានអាជ្ញាប័ណ្ណ (Licensed Psychologist), ចិត្តវិទូខាងការអប់រំដែលមានវិញ្ញាបនបត្រក្នុងរដ្ឋ Washington (Washington Certified School Psychologist) ឬ ចិត្តវិទូខាងការអប់រំផ្សេងទៀត ដែលទទួលបានវិញ្ញាបនបត្រពីសមាគមចិត្តវិទូខាងការអប់រំជាតិ (National Assoc. of School Psychologists)	របាយការណ៍ចិត្តវិទ្យាលេខាញលេខាញ រួមមានពិន្ទុកម្រិតប្រាជ្ញាលេខាញ (Full Scale IQ) នៃគម្លាតបទដ្ឋានច្រើនជាងពីរ នៅក្រោមមធ្យមភាគឬពិន្ទុគេស្តជំនាញខាងសម្របសម្រួលខ្លួន ដែលមានគម្លាតបទដ្ឋានច្រើនជាងពីរនៅក្រោមមធ្យមភាគ ដែលត្រូវបានបញ្ចប់នៅក្នុងរយៈពេល 36 ខែចុងក្រោយនេះ។
ពិការភាពខួរក្បាល	អាយុពី 4 ឬ ច្រើនជាងនេះ	ពិការភាពខួរក្បាលខ្លួន ស្លាប់ពាក់កណ្តាលខ្លួន ខ្លួនដៃទាំងពីរ ឬ ជើងទាំងពីរ	គ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ	ពីដំបូងរហូតដល់មុនអាយុបីឆ្នាំ (3) និងព័ត៌មានដែលគាំទ្រតម្រូវការជំនួយខាងរាងកាយផ្ទាល់ នៅក្នុងកន្លែងពីរ ឬច្រើនជាងនេះ (ជំនួយ ក្នុងការប្រើប្រាស់បន្ទប់ទឹក, ការងូតទឹក, ការបរិភោគ, ការស្លៀកពាក់, ការបំលាស់ទី, ឬ ការទំនាក់ទំនង)។
ជំងឺឆ្លុតជ្រុក ឬ ស្ករ	អាយុពី 4 ឬ ច្រើនជាងនេះ	ជំងឺឆ្លុតជ្រុក ឬជំងឺ ប្រត្រីវកាច់	គ្រូពេទ្យខាងប្រព័ន្ធប្រសាទដែលមានវិញ្ញាបនបត្រពីក្រុមប្រឹក្សា	ពេទ្យនិម្មិតដែលផ្អែកលើប្រវត្តិជំងឺ និងគេស្តលើប្រព័ន្ធប្រសាទ ការបញ្ជាក់ពីគ្រូពេទ្យ ឬគ្រូពេទ្យខាងប្រព័ន្ធប្រសាទ លើការប្រកាច់ដែលមិនអាចគ្រប់គ្រងបាន នឹងកំពុងបន្ត ឬ កើតឡើងជាច្រើន និងគេស្តលើជំនាញខាងសម្របខ្លួនដែលបង្ហាញពីការកម្រិតជាច្រើនលើមុខងារសម្របខ្លួននៃគម្លាតបទដ្ឋានច្រើនជាងពីរ នៅក្រោមមធ្យមភាគ។
អូទីស៊ីម (យោងតាម DSM-IV-TR)	អាយុពី 4 ឬ ច្រើនជាងនេះ	ជំងឺអូទីស៊ីម យោងតាម 299.00 នៅក្នុង DSM-IV-TR	ចិត្តវិទូដែលមានអាជ្ញាប័ណ្ណ, គ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ ឬ ARNP ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលជំងឺអូទីស៊ីម, មជ្ឈមណ្ឌលខាងការវិវឌ្ឍខ្លួន, ឬ មជ្ឈមណ្ឌលនៃឧត្តមភាព, ឬ គ្រូពេទ្យខាងប្រព័ន្ធប្រសាទ គ្រូពេទ្យផ្លូវចិត្ត ឬ គ្រូពេទ្យកុមារខាងឥរិយាបថ និងការវិវឌ្ឍន៍ខ្លួន ដែលមានវិញ្ញាបនបត្រពីក្រុមប្រឹក្សា	ការវាយតម្លៃពេញលេញ ដោយយោងតាម DSM-IV-TR ដែលបំពេញតាមគ្រប់លក្ខខណ្ឌធ្វើពេទ្យនិម្មិត ភស្តុតាងបង្ហាញពីភាពយឺតយ៉ាវក្នុងការវិវឌ្ឍខ្លួន ឬការបំពេញការងារខុសពីធម្មតានៅមុនអាយុបីឆ្នាំ (3) នៅក្នុងភាសាសង្គម, ភាសា, ជំនាញទំនាក់ទំនង ឬការលេងតាមប្រឌិត ញាណឬតាមសញ្ញាសម្គាល់, និង គេស្តលើការសម្របខ្លួន ដែលបង្ហាញពី កម្រិតជាច្រើននៅក្នុងមុខងារសម្របខ្លួន នៃគម្លាតបទដ្ឋានច្រើន ជាងពីរនៅក្រោមមធ្យមភាគ។

តារាងឯកសារចាំបាច់

លក្ខខណ្ឌពិការភាព	អាយុ	ពេកវិនិច្ឆ័យ	អ្នកវិនិច្ឆ័យពេក	កំណត់ត្រាផ្សេងទៀត
ជំងឺអូទីស៊ីម (យោងតាម DSM-5)	អាយុពី 4 ឬ ច្រើន ជាងនេះ	ជំងឺអូទីស៊ីម 299.00 យោងតាម DSM-5 ដែលរួមមាន កម្រិត ធ្ងន់ធ្ងរទី 2 ឬ ទី 3 នៅក្នុងជួរទាំងពីរ។	ចិត្តវិទូដែលមានអាជ្ញាប័ណ្ណ, គ្រូពេទ្យដែល មានអាជ្ញាប័ណ្ណ ឬ ARNP ដែលពាក់ព័ន្ធនឹង មជ្ឈមណ្ឌលជំងឺអូទីស៊ីម, មជ្ឈមណ្ឌលខាង ការវិវឌ្ឍខ្លួន, ឬ មជ្ឈមណ្ឌលនៃឧត្តមភាព, ឬ គ្រូពេទ្យខាងប្រព័ន្ធប្រសាទ គ្រូពេទ្យផ្លូវចិត្ត ឬ គ្រូពេទ្យកុមារខាងឥរិយាបថ និងការវិវឌ្ឍ ខ្លួន៖ ដែលមានវិញ្ញាបនបត្រពីក្រុមប្រឹក្សា	ការវាយតម្លៃពេញលេញដោយយោងតាម DSM-V ដែលបំពេញតាមគ្រប់លក្ខខណ្ឌសម្រាប់ធ្វើពេកវិនិច្ឆ័យ ភស្តុតាងដែលបង្ហាញពីការយឺតយ៉ាវ ក្នុងការវិវឌ្ឍខ្លួន ឬការបំពេញមុខងារខុសពីធម្មតានៅមុនអាយុបីឆ្នាំ (3) ដែលមានកម្រិតធ្ងន់ធ្ងរទីពីរ ឬ ទីបី នៅក្នុងជួរឈរទាំងពីរនៃខ្នាត កម្រិតធ្ងន់ធ្ងរ តេស្តលើជំនាញសម្របខ្លួន ដែលបង្ហាញពីកម្រិតជាច្រើននៅក្នុងមុខងារសម្របខ្លួន នៃគម្លាតបទដ្ឋានច្រើនជាងពីរ ហើយ FSIQ នៃគម្លាតបទដ្ឋានមួយ ឬច្រើនជាងមួយ នៅក្រោមមធ្យមភាគ – ឬ – បំពេញតាមគ្រប់លក្ខខណ្ឌសម្រាប់ជំងឺផ្លូវចិត្តខ្លះៗការប្រាស្រ័យទាក់ទង 299.00 យោងតាម DSM-IV ។
ជំងឺខាងប្រព័ន្ធប្រសាទមួយទៀត ឬផ្សេងទៀតដែលស្រដៀងគ្នានឹងពិការភាពខាងបញ្ញា	អាយុពី 4 ឬ ច្រើន ជាងនេះ	ជំងឺក្រមួសូម ឬជំងឺលើប្រព័ន្ធប្រសាទ ដែលគេស្គាល់ថាបានបណ្តាលឲ្យមានការខ្វះខាត ជំនាញលើការសម្របខ្លួន និងបញ្ញា	គ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ	ពិន្ទុខ្នាតកម្រិតប្រាជ្ញាពេញ នៃគម្លាតបទដ្ឋានច្រើនជាង 1.5 នៅ ក្រោមមធ្យមភាគ និងតេស្តលើជំនាញសម្របខ្លួន ដែលបង្ហាញឲ្យឃើញពី កម្រិតជាច្រើនក្នុងមុខងារសម្របខ្លួននៃគម្លាតបទដ្ឋានច្រើនជាងពីរនៅ ក្រោមមធ្យមភាគ ដែលត្រូវបានបញ្ចប់នៅក្នុងរយៈពេល 36 ខែចុងក្រោយនេះ។
<p>កំណត់សម្គាល់៖ ទម្រង់នេះគឺគ្រាន់តែជាការណែនាំទៅប៉ុណ្ណោះ ហើយ DDA អាចទាមទារព័ត៌មានឬការវាយតម្លៃបន្ថែម។ ឯកសារនេះគឺជាជំហានដំបូងក្នុងការកំណត់សិទ្ធិទទួលបាន។ សិទ្ធិទទួលបានជាមួយ DDA ត្រូវបានកំណត់ដោយយោងតាមជំពូក WAC 388-823 ។</p>				